

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
និង
របាយការណ៍របស់សវនករឯករាជ្យ**

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

មាតិកា	ទំព័រ
របាយការណ៍គណៈកម្មាធិការគ្រប់គ្រង	១ – ៣
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច	
របាយការណ៍សវនករឯករាជ្យ	៤ – ៧
របាយការណ៍ចំណូល និងចំណាយ	៨
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៩ – ១៣



**របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រង
 សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២**

គណៈកម្មាធិការគ្រប់គ្រង មានសេចក្តីសោមនស្សសូមជាក់ជូននូវរបាយការណ៍របស់ខ្លួនព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចរបស់ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ហៅកាត់ថា (អង្គការ) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ និងរហូតដល់ការិយបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ

១. Mr. Kurt Bredenberg
២. លោកស្រី ទី រតនា
៣. Mr. Isac Lyne
៤. លោក ហួរ សុខវត្ត
៥. លោក គឹម ចំរើនសាន្ត
៦. កញ្ញា សុខ វណ្ណារី
៧. កញ្ញា ណារ៉ា សុខេមា

តំណែង

- ប្រធានក្រុមប្រឹក្សាភិបាល
- លេខាធិការ
- ក្រុមប្រឹក្សាភិបាល
- ក្រុមប្រឹក្សាភិបាល
- ក្រុមប្រឹក្សាភិបាល
- ក្រុមប្រឹក្សាភិបាល
- ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការគ្រប់គ្រង

សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងដែលទទួលខុសត្រូវចំពោះទិសដៅ និងការគ្រប់គ្រងទាំងមូលក្នុងអំឡុងឆ្នាំ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ

១. លោកស្រី ឆុន ស្រស់
២. លោក អូន គឹមសេង
៣. លោក សុខ វណ្ណារី
៤. លោកបៀន យឹម
៥. កញ្ញា អ៊ុន ចាន់ធី
៦. លោកស្រី អ៊ិន លក្ខណា

តំណែង

- នាយិកាប្រតិបត្តិ
- នាយករង
- ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស
- ប្រធានផ្នែកហិរញ្ញវត្ថុ
- អ្នកតំណាងបុគ្គលិក និង ប្រធានគ្រប់គ្រង Smile School
- អ្នកឯកទេសអប់រំជាន់ខ្ពស់

ការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រង ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រង ទទួលខុសត្រូវក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលត្រូវបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃមូលនិធិដែលទទួលបាន និងការចំណាយសម្រាប់រយៈពេល និងសមតុល្យមូលនិធិ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈកម្មាធិការគ្រប់គ្រងត្រូវ៖

- (ក) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមតាមតម្រូវការនៃការបង្ហាញនៃគោលនយោបាយគណនេយ្យដែលមានចែងក្នុងកំណត់ចំណាំសម្គាល់ ២ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការលាតត្រដាង ពន្យល់ និងកំណត់បរិមាណត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ;
- (គ) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (ឃ) គ្រប់គ្រង និងដឹកនាំអង្គការឲ្យមានប្រសិទ្ធភាពក្នុងសេចក្តីសម្រេចចិត្តជាសារវន្តដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការអង្គការ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈកម្មាធិការគ្រប់គ្រងក៏មានទំនួលខុសត្រូវក្នុងការការពារទ្រព្យសម្បត្តិរបស់អង្គការ ហេតុដូច្នេះហើយ ត្រូវចាត់វិធានការសមហេតុផលសម្រាប់ការបង្ការ និងរកឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗទៀត។

គណៈកម្មាធិការគ្រប់គ្រងទទួលខុសត្រូវក្នុងការផ្តល់ និងបានផ្តល់អោយ សវនករនូវរាល់ការកត់ត្រាគណនេយ្យ ឯកសារគាំទ្រ និងឯកសារផ្សេងៗ កំណត់ហេតុ ព័ត៌មាន និងការពន្យល់ដែលពាក់ព័ន្ធ ទាំងដោយផ្ទាល់មាត់ ឬដោយការបញ្ជាក់ជាលាយលក្ខណ៍អក្សរ ដែលចាំបាច់សម្រាប់សវនកម្ម។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រង អនុម័តលើរបាយការណ៍ចំណូល និងចំណាយ រួមជាមួយនឹងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ និងដែលត្រូវបានរៀបចំឡើង ដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃសមតុល្យមូលនិធិរបស់អង្គការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងចំណូល និងចំណាយរបស់អង្គការសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ("CFRS for NFPEs ")។

ក្នុងនាមគណៈកម្មាធិការគ្រប់គ្រង



លោកស្រី ឆន ស្រស់
នាយិកាប្រតិបត្តិ
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៣

របាយការណ៍សវនកម្មឯករាជ្យ

**ជូនក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រងរបស់ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បី
អភិវឌ្ឍន៍សង្គម**

សេចក្តីរាយការណ៍លើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ហៅកាត់ថា (“អង្គការ”) ដែលមានរបាយការណ៍ ចំណូល និងចំណាយ សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ លើសមតុល្យសាច់ប្រាក់របស់អង្គការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងចំណូលនិងចំណាយ របស់អង្គការ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (CFRS for NFPEs)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានភាពឯករាជ្យពីអង្គការស្របតាម លក្ខខណ្ឌតម្រូវនៃក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិ សម្រាប់ក្រុមសីលធម៌គណនេយ្យករ សម្រាប់គណនេយ្យករជំនាញ (“ក្រុមសីលធម៌ IESBA”) និងតម្រូវការ ក្រុមសីលធម៌សម្រាប់គណនេយ្យករជំនាញ និង សវនករនៃវិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា (“ក្រុមសីលធម៌ KICPAA”)។ យើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រុមសីលធម៌វិជ្ជាជីវៈស្របតាមលក្ខខណ្ឌបម្រើរបស់ ក្រុមសីលធម៌ទាំងនោះ។

យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍លើបញ្ហា៖ មូលដ្ឋាននៃគណនេយ្យ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់លេខ ២ លើរបាយការណ៍ហិរញ្ញវត្ថុ ដែលពិពណ៌នាអំពីមូលដ្ឋាននិងគោលនយោបាយគណនេយ្យដែលត្រូវបានអនុម័តដោយអង្គការ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមតម្រូវការរបស់និយ័តករគណនេយ្យ និងសវនកម្ម (“ACAR”) និងប្រកាសស្តីពីការរៀបចំរបស់អង្គការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (“CFRS for NFPS”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MoEF”)។ ជាលទ្ធផល របាយការណ៍ហិរញ្ញវត្ថុនេះអាចនឹង មិនសមស្របសម្រាប់គោលបំណងផ្សេងទៀតទេ។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

ដូចមានចែងក្នុងកំណត់សម្គាល់លេខ ២.១ លើរបាយការណ៍ហិរញ្ញវត្ថុ អង្គការបានអនុម័តលើការប្រើ ស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (“CFRS for NFPS”) នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ ជាមួយ នឹងកាលបរិច្ឆេទផ្លាស់ប្តូរនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១។ ស្តង់ដារទាំងនេះ ត្រូវបានអនុវត្តត្រឡប់ក្រោយចំពោះព័ត៌មាន ប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានរបាយការណ៍ចំណូល និងចំណាយ របស់អង្គការសម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និងកំណត់សម្គាល់ពាក់ព័ន្ធផ្សេងៗ។ យើងខ្ញុំមិនត្រូវបានតែងតាំង អោយធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបនោះទេហើយព័ត៌មានទាំងនោះមិនរងសវនកម្មទេ។ ទំនួលខុសត្រូវរបស់យើង ទាក់ទងនឹងព័ត៌មានប្រៀបធៀបនេះ គឺដើម្បីកំណត់ថាតើ របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងព័ត៌មានប្រៀបធៀបដែល តម្រូវដោយស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងថាតើព័ត៌មានទាំងនោះត្រូវ បានចាត់ថ្នាក់សមស្របដែរឬទេ។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹម និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មិនត្រូវបានរង សវនកម្មទេ។

ព័ត៌មានផ្សេងៗ

គណៈកម្មាធិការគ្រប់គ្រងរបស់ អង្គការទទួលខុសត្រូវនូវព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រង ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ និងរបាយការណ៍សវនកម្មរបស់យើង ខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ មិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំនឹងមិន ផ្តល់នូវសេចក្តីសន្និដ្ឋាន ធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌- មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ របស់អង្គការ ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការងារសវនកម្ម ឬថាតើព័ត៌មានផ្សេងៗទាំងនេះមាន កំហុស ឆ្គងជាសារវន្តឬទេ។ ផ្អែកលើកិច្ចការដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គង ជាសារវន្តលើ ព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវអោយរាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ ក្នុងករណី នេះទេ។

ទំនួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រង លើរបាយការណ៍ហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវទិដ្ឋភាពពិត និង ត្រឹម ត្រូវ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងការរក្សានូវប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុង សំខាន់ៗដែលគណៈកម្មាធិការគ្រប់គ្រង កំណត់ថាមាន ភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអោយ ជឿសជុត ពីកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ គណៈកម្មាធិការគ្រប់គ្រង មានភារកិច្ចក្នុងការវាយតម្លៃពីលទ្ធផល និង និរន្តរភាពអាជីវកម្មរបស់អង្គការ និងធ្វើការលាតត្រដាង (ប្រសិនបើមាន)នូវបញ្ហាដែលទាក់ទងទៅនឹងការបន្តនិរន្តរភាព អាជីវ កម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈកម្មាធិការគ្រប់គ្រង មានបំណងរំលាយឬ បញ្ចប់ ប្រតិបត្តិការអង្គការ ឬមិនមានជម្រើសជាក់លាក់ណាមួយទៀតនេះ។

អ្នកទទួលបន្ទុកអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការណ៍នៃការរាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ


គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ចារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការ រាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមាន មតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជា អំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងថាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ និងរក្សាការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយរៀបចំនីតិវិធីសវនកម្ម និងធ្វើសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារតែ ការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការលើសលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់អង្គការនោះទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាព របស់គណៈគ្រប់គ្រងផ្នែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពរបស់អង្គការក្នុងការបន្តនិរន្តរភាពរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជា សារវន្តបានកើតឡើងតម្រូវឱ្យយើងខ្ញុំទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំដោយ ធ្វើការលាតត្រដាងព័ត៌មានចាំបាច់ និង ភ្ជាប់ទៅនឹងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គការ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀតយើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់សវនកម្មរបស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍ សវនកម្មរបស់យើងខ្ញុំ។ ក៏ប៉ុន្តែព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគតអាចបណ្តាលឱ្យ អង្គការយប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ ទម្រង់ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងផ្សេងៗ កំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា វិសាលភាព និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរក ឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងអង្គការ **រីចឆ & ដាតនេរ**

A blue circular stamp with the text "ព្រះរាជាណាចក្រកម្ពុជា" (Kingdom of Cambodia) at the top, "រីចឆ & ដាតនេរ" (REACHS & PARTNERS) in the center, and "REACHS & PARTNERS Co., Ltd." at the bottom. To the right of the stamp is a handwritten signature in blue ink.

អេ ប៊ុនថេក

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៣

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម
របាយការណ៍ចំណូល និងចំណាយ
គិតត្រឹម និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

	កំណត់ សម្គាល់	២០២២		២០២១ (មិនរងសវនកម្ម)	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកិច្ចប្រតិបត្តិការ					
មូលនិធិទទួលបានពីម្ចាស់ជំនួយ ប្រាក់ចំណូលផ្សេងៗ	៣	៥៦៩.៥២៥ ១៣.១៤៧	២.៣២៧.៦៤៩ ៥៣.៧៣២	៧៨៧.៣១២ ៧.៧៩៥	៣.២០២.៧៨៥ ៣១.៧១០
ចំណូលកិច្ចប្រតិបត្តិការសរុប		៥៨២.៦៧២	២.៣៨១.៣៨១	៧៩៥.១០៧	៣.២៣៤.៤៩៥
ចំណាយកិច្ចប្រតិបត្តិការ					
ចំណាយទូទៅ និងរដ្ឋបាល	៤	២៣២.២០១	៩៤៩.០០៥	៣៤៧.៧២៦	១.៤១៤.៥៤៩
ចំណាយលើសកម្មភាពគម្រោង	៥	៤៥៥.៨៥៨	១.៨៦៣.០៩២	៣៥១.៣៣៣	១.៤២៩.២២៣
ចំណាយកិច្ចប្រតិបត្តិការសរុប		៦៨៨.០៥៩	២.៨១២.០៩៧	៦៩៩.០៥៩	២.៨៤៣.៧៧២
អតិរេក ឬ (ឱនភាព) កិច្ចប្រតិបត្តិការ		(១០៥.៣៨៧)	(៤៣០.៧១៦)	៩៦.០៤៨	៣៩០.៧២៣
ចំណាយមូលធន					
ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ	៦	៧.៤៤២	៣០.៤១៥	៧.៧៩៤	៣១.៧០៦
ការកើនឡើង/(ថយចុះ) នៅក្នុងគណនីធនាគារ និងសាច់ប្រាក់		(១១២.៨២៩)	(៤៦១.១៣១)	៨៨.២៥៤	៣៥៩.០១៧
គណនីធនាគារ និងសាច់ប្រាក់នាដើមឆ្នាំ ហិរញ្ញវត្ថុ		២៤៦.៩៣១	១.០០៥.៩៩៧	១៥៨.៦៧៧	៦៤១.៨៤៨
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	៧.២៣២	-	៥.១៣២
គណនីធនាគារនិងសាច់ប្រាក់នាចុងឆ្នាំ ហិរញ្ញវត្ថុ		១៣៤.១០២	៥៥២.០៩៨	២៤៦.៩៣១	១.០០៥.៩៩៧
តំណាងដោយ៖					
សាច់ប្រាក់ក្នុងដៃ		៩១៧	៣.៧៧៥	១.២០៧	៤.៩១៧
សាច់ប្រាក់នៅធនាគារ	៧	១៣៣.១៨៥	៥៤៨.៣២៣	២៤៥.៧២៤	១.០០១.០៨០
		១៣៤.១០២	៥៥២.០៩៨	២៤៦.៩៣១	១.០០៥.៩៩៧

កំណត់សម្គាល់ដែលមានចែងក្នុងទំព័រទី ៨ ដល់ ១៣ បង្កើតជាផ្នែកដ៏សំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុ

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

១. ព័ត៌មានទូទៅ

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (ស.ព.អ.ស) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើងថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០០៥ ដោយព្រះសង្ឃ ៧អង្គនៅនគរបារមី ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០០៥។ ស.ព.អ.ស មិនធ្វើការបម្រើឲ្យគណបក្សនយោបាយណា ឬក៏ផ្សព្វផ្សាយពីសាសនារបស់សមាជិកខ្លួនឡើយ។

ស.ព.អ.ស ជាអង្គការសហគមន៍បានបង្កើតឡើងនៅលើគោលការណ៍ព្រះពុទ្ធសាសនា នៃធម៌មេត្តាដើម្បីផ្តល់អំណាចដល់ប្រជាជនដែលងាយរងគ្រោះនិង ដើម្បីលើកកម្ពស់ការចូលរួមទំនាក់ទំនងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីរួមចំណែកលុបបំបាត់នៃភាពរងគ្រោះឬក្រីក្រ។

ទស្សនៈនិស័យ

ស.ព.អ.ស ចង់ឃើញសង្គមដែលប្រជាពលរដ្ឋត្រូវបានផ្តល់អំណាច រស់នៅដោយឯករាជ្យ និងអាចចិញ្ចឹមជីវិតដោយខ្លួនឯង។

បេសកកម្ម

ស.ព.អ.ស គឺដើម្បីជំរុញ និងលើកកម្ពស់ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះជាពិសេសស្ត្រីកុមារនិងយុវជន យាមរយៈវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាសសង្គម អភិបាលកិច្ច និងការផ្តួចផ្តើមអភិវឌ្ឍន៍ជីវភាពរស់នៅ និងកម្មវិធីនានាផ្សេងៗដៃគូជាមួយអ្នកផ្សេងៗ។

គុណភាព

ជាឬសគល់ក្នុងការបង្រៀនរបស់ព្រះពុទ្ធគឺព្រះធម៌មេត្តា ប្រកាន់ខ្ជាប់និងលើកគុណតម្លៃរបស់ខ្លួនដូចជា៖

- **ជួយអ្នកក្រីក្រ:** ការកែលម្អជីវភាពរស់នៅរបស់គ្រួសារអ្នកក្រីក្រ។
- **សាមគ្គីភាព:** កសាងជំនឿជាក់ ភាពស្មោះត្រង់ និងការគោរពគ្នាដូចជាគ្រួសារ។
- **លទ្ធិប្រជាធិបតេយ្យ:** លើកកម្ពស់សេចក្តីស្មោះត្រង់ អ្នកពាក់ព័ន្ធ និង ក្រុមពិភាក្សាដោះដូរជំនាញនៅក្នុងដំណើរការធ្វើការសេចក្តីសម្រេចអ្វីមួយ។
- **នវានុវត្តន៍:** ការផ្តល់នូវឱកាសតែមួយគត់សម្រាប់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ តាមរយៈព័ត៌មានបច្ចេកវិទ្យាធម្មនាគមន៍ (ICT) និងការត្រិះរិះពិចារណា។
- **សុចរិតភាព និងគណនេយ្យភាព:** នៅក្នុងការគ្រប់គ្រង និងការប្រើប្រាស់ជំនួយត្រូវបានទទួលខុសត្រូវខ្ពស់និងមានតម្លាភាព ដល់សហគមន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

១. ព័ត៌មានទូទៅ (ត)

ទិសដៅជាយុទ្ធសាស្ត្រ

- បង្កើតកម្មវិធីឆ្លងកាត់ដែលរួមចំណែកដល់សន្តិសុខចិញ្ចឹមជីវិត ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។
- ពង្រីកសហគ្រាសសង្គមដើម្បីដោះស្រាយតម្រូវការរបស់យុវជន និងជនចំណាកស្រុកដែលមានសក្តានុពល និងផ្តល់ប្រាក់ចំណូលដើម្បីជួយ ស.ព.អ.ស កាន់តែមាននិរន្តរភាព។
- ពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ និងការសិក្សា ដើម្បីបង្ហាញពីផលប៉ះពាល់។
- បង្កើត និងអនុវត្តយុទ្ធសាស្ត្រផ្តល់មូលនិធិ ដើម្បីគាំទ្រផលប៉ះពាល់ប្រកបដោយនិរន្តរភាព។
- ពង្រឹងសមត្ថភាពអង្គការដើម្បីគាំទ្រគុណភាពកម្មវិធី និងការរៀនសូត្រ។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យចម្បង ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តជាប់លាប់ចំពោះឆ្នាំទាំងអស់ដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ចំណូល និងចំណាយ ត្រូវបានបង្ហាញជាដុល្លារសហរដ្ឋអាមេរិក ("USD") ហើយត្រូវបានរៀបចំតាមមូលដ្ឋានគណនេយ្យសាច់ប្រាក់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាព មិនស្វែងរកប្រាក់ចំណេញ ("CFRS for NFPEs")។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ គឺជារបាយការណ៍ហិរញ្ញវត្ថុដំបូងរបស់អង្គការដែលអនុលោមតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។ កាលបរិច្ឆេទនៃការផ្លាស់ប្តូរ មូលដ្ឋានគណនេយ្យរបស់អង្គការទៅជា CFRS for NFPEs គឺនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទមុន និងរហូតដល់ឆ្នាំការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងដោយអនុលោមតាមមូលដ្ឋានសាច់ប្រាក់ដែលបានកែប្រែ និងគោលនយោបាយផ្ទៃក្នុងផ្សេងទៀតរបស់អង្គការ ដែលហៅថា ("GAAP")។

ដូចនេះ អង្គការបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាម CFRS for NFPEs ដែលអាចអនុវត្តបានត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ រួមជាមួយនឹងព័ត៌មានប្រៀបធៀបសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដូចដែលបានពិពណ៌នានៅក្នុងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗទាំងនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សមតុល្យមូលនិធិដើមឆ្នាំរបស់អង្គការត្រូវបានរៀបចំឡើងវិញពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ដែលជាតារាងបរិច្ឆេទនៃការផ្លាស់ប្តូររបស់អង្គការទៅជា ("CFRS for NFPEs")។

២.២ រូបិយប័ណ្ណគោល និង រូបិយប័ណ្ណសម្រាប់ការបង្ហាញ

រូបិយប័ណ្ណជាតិរបស់កម្ពុជា គឺប្រាក់រៀលខ្មែរ ("KHR")។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអង្គការធ្វើប្រតិបត្តិការរបស់ខ្លួន និងរក្សាកំណត់ត្រាគណនេយ្យជាដុល្លារសហរដ្ឋអាមេរិក ("US\$) នោះ ការគ្រប់គ្រងបានកំណត់ថា US\$ គឺជារូបិយប័ណ្ណមុខងារ និងការបង្ហាញរបស់អង្គការ ក៏ដូចជាគម្រោង ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចរបស់ ប្រតិបត្តិការមូលដ្ឋាន និងព្រឹត្តិការណ៍របស់អង្គការ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៣ ប្រតិបត្តិការ និងសមតុល្យជាប្រយោជន៍ប័ណ្ណផ្សេង

ប្រតិបត្តិការជាប្រយោជន៍ប័ណ្ណផ្សេងៗ ត្រូវបានប្រែសម្រួលទៅជាប្រយោជន៍ប័ណ្ណគោល (“US\$”) តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូរប្រយោជន៍ប័ណ្ណបរទេស ដែលកើតចេញពីការទូទាត់នៃ ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់នៅក្នុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលប្រយោជន៍ប័ណ្ណនានាដែលកំណត់ជា ប្រយោជន៍ប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៤ ការបង្ហាញជាប្រាក់រៀល

ការប្រែសម្រួលចំនួនទឹកប្រាក់ពីដុល្លារអាមេរិកទៅជា ប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា ។

ចំណូល និងចំណាយត្រូវបានប្រែសម្រួលជាប្រាក់រៀល ដោយប្រើអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុល ដែលរួមមាន សាច់ប្រាក់ បុរេប្បទាន គណនីត្រូវទទួល គណនីត្រូវទទួល សមតុល្យមូលនិធិនាចុងការិយបរិច្ឆេទ។

ការប្រែសម្រួលជាប្រាក់រៀលគឺសម្រាប់តែបំពេញតម្រូវការអនុលោមភាពប៉ុណ្ណោះ វាមិនគួរត្រូវបានបកស្រាយថាវាជាតំណាងនៃចំនួនទឹកប្រាក់ជាប្រាក់រៀលដែលអាចត្រូវបានប្តូរមកពីប្រាក់ដុល្លារនៅពេលនេះ ឬនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងទៀតនាពេលអនាគតឡើយ។

អង្គការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងនៅការិយបរិច្ឆេទរបាយការណ៍អត្រាជាមធ្យមប្រចាំឆ្នាំក្នុង ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៧រៀល (២០២១: ៤.០៦៨រៀល) ហើយនិងអត្រានៅថ្ងៃបិទបញ្ជីក្នុង ១ដុល្លារអាមេរិក ស្មើនឹង ៤.១១៧រៀល (២០២១: ៤.០៧៤រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមបញ្ចូលនូវប្រាក់រដ្ឋទេយ្យបុរេប្បទាន មានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ឥណទានវិបារូប ប្រាក់បញ្ញើមានកាលកំណត់ និងសាច់ប្រាក់វិភិតភ្លឺ។

២.៦ ការទទួលស្គាល់ចំណូល

ចំណូល រួមបញ្ចូលមូលនិធិទាំងអស់ដែលទទួលបានក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ។ ចំណូល រួមមានការបរិច្ចាគពីម្ចាស់ជំនួយ ការបរិច្ចាគសាធារណៈពីសកម្មភាពអង្គការសហប្រតិបត្តិការ និងចំណូលធន។

ចំណូលត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដែលវាត្រូវបានទទួល ទោះបីជាវាត្រូវបានបញ្ចូលក្នុងគណនីធនាគារនៅថ្ងៃក្រោយក៏ដោយ។ ចំណូលពីម្ចាស់ជំនួយត្រូវបានកំណត់ដោយអង្គការ ថាជាមូលនិធិដែលទទួលបាន ដោយគិតជាប្រាក់សរុបរួមទាំងកំរៃធនាគារ។

២.៧ ការទទួលស្គាល់ចំណាយ

ចំណាយ រួមបញ្ចូលប្រាក់ទាំងអស់ ដែលបានបង់ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុដោយសាច់ប្រាក់ មូលប្បទានប័ត្រ ការផ្ទេរប្រាក់តាមធនាគារ ឬវិធីសាស្ត្រផ្សេងទៀត។ ការទូទាត់អាចជាការទូទាត់ប្រតិបត្តិការ ឬការទូទាត់ដើមទុន។ ការទូទាត់តាមរយៈមូលប្បទានប័ត្រត្រូវបានទទួលស្គាល់នៅពេលដែលមូលប្បទានប័ត្រត្រូវបានបញ្ជូនទៅអ្នកទទួលជាជាងកាលបរិច្ឆេទក្រោយនៅពេលដែលមូលប្បទានប័ត្រត្រូវបានបង្ហាញ និងប្រាក់ដែលដកចេញពីគណនីធនាគារ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៨ ចំណូល និងចំណាយមូលធន

ចំណូលមូលធន រួមមានការទទួលបានពីការលក់ធនធានដូចជា ការលក់ទ្រព្យសកម្ម ការលក់ការវិនិយោគណាមួយ និងចំណូល
ដៃពីការសងប្រាក់កម្ចី។
ចំណាយមូលធន រួមមានការទូទាត់សម្រាប់ការទិញធនធាន ដូចជាការទិញទ្រព្យសកម្ម ការទិញការវិនិយោគណាមួយ និង
ចំណាយសងប្រាក់កម្ចី។

២.៩ ប្រាក់បំណាច់

អង្គការបានរៀបចំប្រាក់បំណាច់ដើម្បីផ្តល់កម្មវិធីសន្សំសម្រាប់បុគ្គលិកដែលគ្រប់បុគ្គលិកស្ថិតក្នុងលក្ខណៈវិនិច្ឆ័យអាចទទួល
បាន ដែលស្ថិតក្នុងប្រភេទកិច្ចសន្យាការងារមានថេរវេលាកំណត់ (FDC) ទាំងអស់។ ប្រាក់បំណាច់ ត្រូវបានគណនាតាម
អត្រា ៥% នៃប្រាក់ខែរបស់និយោជិក។ មូលនិធិនេះត្រូវបានបង្កើត និងរក្សាទុកក្នុងគណនី ធនាគារដាច់ដោយឡែកមួយដែល
ស្ថិតនៅក្រោមឈ្មោះរបស់អង្គការហើយបង់ឱ្យនិយោជិកជារៀងរាល់ដំណាច់ឆ្នាំទៅតាមអនុបាតត្រូវបែងចែក។

២.១០ ប្រាក់អតីតភាពការងារ

បុគ្គលិកដែលស្ថិតក្នុងប្រភេទកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC) នឹងទទួលបានប្រាក់អតីតភាពការងារដែល
ស្មើនឹង១៥ថ្ងៃ នៃប្រាក់ចំណូលសរុបរបស់គាត់ជារៀងរាល់ឆ្នាំ។ ប្រាក់បំណាច់អតីតភាពការងារនឹងត្រូវបង់ក្នុងខែធ្នូ ឬបែង
ចែកដែលបង់ដោយផ្អែកលើរយៈពេលនៃការងាររហូតដល់ខែមិថុនា ឬខែធ្នូ។ ប្រាក់បៀវត្សអតីតភាពមិនអាចអនុវត្តបាន
សម្រាប់បុគ្គលិកដែលត្រូវបានបណ្តេញចេញពីការងារដោយសារការប្រព្រឹត្តខុសវិន័យ ឬកំហុសធ្ងន់ធ្ងរនោះទេ។

២.១១ ពន្ធ

លើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលមិនត្រូវបានទទួលស្គាល់ទេ ដោយសារអង្គការបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាល (NGO) និងអង្គការ
មិនស្វែងរកប្រាក់ចំណេញ ដូច្នេះអង្គការត្រូវបានលើកលែងពីពន្ធលើប្រាក់ចំណូលក្រោមមាត្រា ៩ នៃច្បាប់ពន្ធដារកម្ពុជា។

អាករលើតម្លៃបន្ថែម (អ.ត.ប.)

អង្គការមិនត្រូវបានចុះបញ្ជីសម្រាប់អាករលើតម្លៃបន្ថែមឡើយ។ ដូច្នេះ ចំនួនទឹកប្រាក់ដែលបានកាត់ត្រាក្នុងរបាយការណ៍
ហិរញ្ញវត្ថុរួមបញ្ចូលអាករលើតម្លៃបន្ថែម (ប្រសិនបើមាន)។

ពន្ធផ្សេងៗ

កចំណាយលើពន្ធផ្សេងៗ ត្រូវបានទទួលស្គាល់នៅពេលបង់។ ការបង្វិលសងពន្ធផ្សេងទៀត ឬសមតុល្យដែលត្រូវបង់នៅ
កាលបរិច្ឆេទរាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ របស់ធនធាន និងកាតព្វកិច្ច។

២.១២ សមតុល្យមូលនិធិ

សមតុល្យមូលនិធិកំណាងឱ្យសមតុល្យមូលនិធិទូទៅសរុបរបស់អង្គការ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

៣. មូលនិធិទទួលបានពីម្ចាស់ជំនួយ

	២០២២		២០២១ (មិនរងសវនកម្ម)	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
EcoSolidar	២៤០.០០០	៩៨០.៨៨០	១៨២.៣២៣	៧៤១.៦៩០
EcoSolidar HER	១៣៩.៨០៥	៥៧១.៣៨៣	២២៤.៨៩០	៩១៤.៨៥៣
AEA-EU-COSAVED	៨៩.០៦២	៣៦៣.៩៩៦	៥៥.៦៥៥	២២៦.៤០៥
WVI TRUST FUND	៣៨.៦៨៨	១៥៨.១១៨	៩៦.១១០	៣៩០.៩៧៥
APSARA FONDAZIONE	២៥.៧២៤	១០៥.១៣៤	២៨.៩៦៦	១១៧.៨៣៤
La Maison Des Enfants	២០.៩២៥	៨៥.៥២០	៣២.៩៣៤	១៣៣.៩៧៦
KAPE	១០.០០០	៤០.៨៧០	៥៩.៧២៤	២៤២.៩៥៧
Save the Children-CRIP	៥.៣២១	២១.៧៤៨	៤.៣៤១	១៧.៦៥៩
Rotary Club of Calgary I	-	-	៨៨.០៦៥	៣៥៨.២៤៨
Rotary Club of Calgary II	-	-	៨.៤៤៥	៣៤.៣៥៤
GlobeMed	-	-	៤.៧៩៥	១៩.៥០៦
GIZ	-	-	១.០៦៤	៤.៣២៨
	៥៦៩.៥២៥	២.៣២៧.៦៤៩	៧៨៧.៣១២	៣.២០២.៧៨៥

៤. ចំណាយទូទៅ និងរដ្ឋបាល

	២០២២		២០២១ (មិនរងសវនកម្ម)	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រាក់បៀវត្ស	១៣៩.១៤៧	៥៦៨.៦៩៤	១១៣.៨១៥	៤៦២.៩៩៩
ចំណាយរដ្ឋបាល	៩២.០០៦	៣៧៦.០២៨	២៣១.១៤៣	៩៤០.២៩០
ចំណាយការជួល	១.០៤៨	៤.២៨៣	២.៧៦៨	១១.២៦០
	២៣២.២០១	៩៤៩.០០៥	៣៤៧.៧២៦	១.៤១៤.៥៤៩

៥. ចំណាយលើសកម្មភាពគម្រោង

	២០២២		២០២១ (មិនរងសវនកម្ម)	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រមណីយដ្ឋាន Bamboo (*)	១៦៣.៩៥៣	៦៧០.០៧៦	១៥៤.៦៦៣	៦២៩.១៦៩
ចំណាយការអនុវត្តគម្រោង	២១៣.៧០២	៨៧៣.៤០០	១៨០.៦៣៣	៧៣៤.៨១៥
ចំណាយលើកម្មវិធីផ្សេងៗ	៧៨.២០៣	៣១៩.៦១៦	១៦.០៣៧	៦៥.២៣៩
	៤៥៥.៨៥៨	១.៨៦៣.០៩២	៣៥១.៣៣៣	១.៤២៩.២២៣

(*) ការចំណាយនេះគឺជាការចំណាយសម្រាប់ការសាងសង់អគារនៅក្នុងរមណីយដ្ឋាន Bamboo ។ តម្លៃសាងសង់ត្រូវបានផ្តល់ជាមូលនិធិដោយ ម្ចាស់ជំនួយ EcoSolidar ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២

៦. ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ

	២០២២		២០២១ (មិនរងសវនកម្ម)	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើកុំព្យូទ័រ និងឧបករណ៍ IT	៧.៤៤២	៣០.៤១៥	៧.៧៩៤	៣១.៧០៦
	៧.៤៤២	៣០.៤១៥	៧.៧៩៤	៣១.៧០៦

៧. សាច់ប្រាក់នៅធនាគារ

អង្គការរក្សាគណនីសន្សំនៅធនាគារ អេស៊ីប៊ីដា ដូចបានរៀបរាប់ខាងក្រោម៖

	២០២២		២០២១ (មិនរងសវនកម្ម)	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
១០០០-០១-០៦៨៧៨៩-១-៩	៥៣.៧៣៦	២២១.២៣២	២១.៩២២	៨៩.៣១១
១០០០-០០-១៩៨៦៣៤-៤-៤	២៧.៣៩០	១១២.៧៦៥	២៤.៩៧៩	១០១.៧៦៤
១០០០-០២-៥៣៥២០៧-១-២	១៥.៣៧៨	៦៣.៣១១	១៦.១៤១	៦៥.៧៥៨
១០០០-២០-៦៦១១២៣-១-៣	១៣.០០០	៥៣.៥២១	២០.៩៥៦	៨៥.៣៧៥
១០០០-០១-៨៥៨២២៩-៣-៩	១២.១០៤	៤៩.៨៣២	៩.០៤៧	៣៦.៨៥៧
១០០០-០០-១៩៨៦៣៤-២-២	៤.៧២៩	១៩.៤៦៩	២៤.០៥៩	៩៨.០១៦
១០០០-០២-៧៥០២០៧-១-៤	២.៩៦២	១២.១៩៥	៤.៦០២	១៨.៧៤៩
១០០០-២០-១៩៨៦៣៤-១-៤	១.១៧១	៤.៨២១	៧៧៣	៣.១៤៩
១០០០-០០-១៩៨៦៣៤-៥-៤	១.១៤៧	៤.៧២២	៦១៦	២.៥១០
១០០០-០០-១៩៨៦៣៤-២-០	៨៩៣	៣.៦៧៦	៨៩.៨៦៧	៣៦៦.១១៨
១០០០-០២-៣២១១៧៩-១-៩	៤២១	១.៧២៩	៧២៩	២.៩៧០
១០០០-០២-៨៦៤៥១៦-១-៣	១៣៧	៥៦៤	១៤៣	៥៨៣
១០០០-០២-៧១៨២៨៣-១-៦	៩២	៣៧៩	៣១.៨១៨	១២៩.៦២៧
១០០០-០១-២៥៧៨៥៨-១-៨	១៩	៧៨	៤៧	១៩១
១០០០-០០-១៩៨៦៣៤-៣-៤	៥	២១	១១	៤៥
១០០០-០០-១៩៨៦៣៤-១-៤	២	៨	៨	៣៣
១០០០-០០-១៩៨៦៣៤-២-៤	-	-	៦	២៤
	១៣៣.១៨៥	៥៤៨.៣២៣	២៤៥.៧២៤	១.០០១.០៨០